

RECRUITMENT ANNOUNCEMENT

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាពេញម៉ោង (អ្នកសំអាត) ភេទស្រី ចំនួន **១នាក់** បម្រើការងារ នៅផ្នែករដ្ឋបាល នៃការិយាល័យបុគ្គលិក និងរដ្ឋបាល នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលមាន៖

តួនាទីសំខាន់ៗ

- រៀបចំកិច្ចការអនាម័យ និងវិន័យផ្សេងៗ ដើម្បីឱ្យទីកន្លែងធ្វើការ មាន សណ្តាប់ធ្នាប់ និងអនាម័យ។
- រៀបចំឱ្យមានគ្រប់គ្រាន់ ព្រមទាំងត្រួតពិនិត្យជាប្រចាំនូវកន្លែង ឬបុគ្គលិកសំអាតតុធ្វើការ និងរៀបចំឱ្យមានគ្រប់គ្រាន់នូវសម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក /បង្គន់ ធានាមិនឱ្យមានក្លិនអាក្រក់កើតឡើង។
- រៀបចំភេសជ្ជៈ (ទឹកក្តៅ-ត្រជាក់) ប្រកបដោយអនាម័យ សម្រាប់អតិថិជន និងកម្មករនិយោជិតឱ្យនៅជាប់ពីគ្នា និងរៀបចំឱ្យមានអាហារសម្រន់ សម្រាប់ការប្រជុំ ហ្វឹកហ្វឺនផ្សេងៗ។

គុណតម្លៃ

- យ៉ាងតិចមធ្យមសិក្សាបឋមភូមិ ឡើងទៅ
- នីតិជនដែលមានសញ្ជាតិខ្មែរ
- មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ
- មានចំណេះដឹងភាសាអង់គ្លេស (ផ្តល់អាទិភាព)
- មានលក្ខណសម្បត្តិល្អក្នុងការប្រាស្រ័យទាក់ទង និងមានឥរិយាបថចេះបម្រើអតិថិជន និងការងារជាក្រុម។

អត្ថប្រយោជន៍ដែលទទួលបាន

- ប្រាក់បៀវត្សមូលដ្ឋានប្រចាំខែ
- ប្រាក់ទូទាត់លើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ
- ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ
- ការទទួលបានតារាណិកពី ប.ស.ស ប្រចាំខែ

សំណុំឯកសារដែលមេត្តាជូនត្រូវត្រៀមជាមួយ៖

- ពាក្យសុំបម្រើការងារ (ច្បាប់ដើម) ចំនួន ០១ ច្បាប់
- ប្រវត្តិរូបសង្ខេប (CV) ជាភាសាអង់គ្លេស ចំនួន ០១ ច្បាប់
- សញ្ញាបត្របរិញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា (មានការបញ្ជាក់) ចំនួន ០១ ច្បាប់
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (សន្លឹកថតចម្លង) ចំនួន ០១ ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សន្លឹកថតចម្លង) ចំនួន ០១ ច្បាប់
- សេចក្តីចម្លងសំបុត្រកំណើត (សន្លឹកថតចម្លង) ចំនួន ០១ ច្បាប់

ព័ត៌មានទាក់ទងនឹងការជាក់លាក់សម្រាប់បម្រើការងារ

- ពាក្យសុំបម្រើការងារផ្តល់ជូនដោយ **ឥតគិតថ្លៃ** នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
- ការទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ **ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១២:០០ ថ្ងៃត្រង់។**

បញ្ជាក់ :

១. ការចូលរួមធ្វើវិសោធនកម្មសម្រាប់តែបុគ្គលិកដែលមានលក្ខណសម្បត្តិសមស្រប និងឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់សាកលវិទ្យាល័យប៉ុណ្ណោះ។
២. គ្រប់ដំណាក់កាលជ្រើសរើសបុគ្គលិក សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មិនតម្រូវឱ្យបេក្ខជនបង់កម្រៃជើងសារ (កុំមីស្យុង) ណាមួយទេ។
៣. ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទ : **០១០ ៧០០ ៧៦៣២**

ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤

សូមអរគុណ